

## ព្រឹត្តិប័ត្រព័ត៌មាននៃបេសកកម្មសេវាដេយអាត់វេនទីស្តកម្ពុជា

បេសកកម្មសេវាដេយអាត់វេនទីស្តកម្ពុជា: ផ្ទះលេខ ១៥ ផ្លូវលេខ ៥៦៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  
ទូរស័ព្ទលេខ: ០២៣ ៨៨៣ ៨៦៤ អ៊ីម៉ែល: [sda@cam.adventist.asia](mailto:sda@cam.adventist.asia) គេហទំព័រ [www.camadventist.org](http://www.camadventist.org)

### កម្មវិធីបោះជំនុំទំនាក់ទំនងប្រទេសប្រចាំឆ្នាំ២០១៨

សូមចូលរួមជាមួយយើងខ្ញុំដើម្បីរកចំរើន  
ខាងព្រលឹងវិញ្ញាណ និងទំនាក់ទំនងគ្នា ។

ចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ ថ្ងៃទី០៣ កុម្ភៈ  
ឆ្នាំ២០១៨ (ខេត្តសៀមរាប) ។



### កម្មវិធីកុមារនៅព្រះវិហារសែនសុខ

មានកុមារប្រមាណជាង១០០នាក់បានចូលរៀន  
នៅក្នុងកម្មវិធីថ្នាក់ព្រះគម្ពីរពេលវិស្សមកាលនៅព្រះ-  
វិហារសែនសុខក្នុងរាជធានីភ្នំពេញ ។ វាគឺជាកម្មវិធី  
ដែលមានរយៈពេលចំនួនមួយសប្តាហ៍ចាប់ពីថ្ងៃទី២៥  
ដល់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៧ ។

កម្មវិធីថ្នាក់ព្រះគម្ពីរសម្រាប់កុមារនេះត្រូវបាន  
ឧបត្ថម្ភដោយក្រុមជំនុំនៃព្រះវិហារមកពីប្រទេស  
សិង្ហបុរី ។ នេះបទពិសោធនៃការងារសហការគ្នាជា  
ក្រុមដ៏អស្ចារ្យមួយរវាងក្រុមជំនុំនៅក្នុងស្រុកនិងក្រុម  
ដែលអញ្ជើញមកពីក្រៅប្រទេស ។ រីឯសមាជិកព្រះ-  
វិហារក៏សកម្មក្នុងការជួយជ្រោមជ្រែងផងដែរ ។ ក្រុម  
យុវជនបានសកម្មក្នុងការជួយបកប្រែ និងជួយក្នុង  
សកម្មភាពផ្សេងៗដទៃទៀតសម្រាប់កម្មវិធី ។

កុមារតូចៗ និងអ្នកចូលរួមដទៃទៀតរីករាយក្នុងការ  
រៀនពីរឿងថ្មី មេរៀន និងសកម្មភាពជាច្រើនរួមមាន ៖  
បទចំរៀងអមដោយការរាំទៅតាមរឿង ។ ការប្រកួតគ្នា  
ជាមេរៀនដ៏សំខាន់មួយដែលត្រូវបានបង្រៀន និងចែក  
រំលែកនៅក្នុងព្រឹត្តិការណ៍នេះ ។

គួរឱ្យកត់សម្គាល់ថា មិនត្រឹមតែកុមារតូចៗទេដែលមកចូលរួមនៅក្នុង  
កម្មវិធីថ្នាក់ព្រះគម្ពីរនេះ ក្នុងនោះក៏មានឪពុកម្តាយមួយចំនួននៃកុមារ  
តូចៗចូលរួមផងដែរ ។

មានអ្នកថ្មីមួយចំនួនបានមកទាក់ទងនឹងព្រះវិហារដោយសារតែកម្មវិធី  
កុមារនេះ ។ ព្រះវិហារទទួលបានការជឿទុកចិត្តពីមនុស្សនៅជុំវិញកាន់តែ  
ច្រើនក្នុងការផ្តល់ការអប់រំ និងសីលធម៌ដល់អ្នកដែលរស់នៅជុំវិញ ។ មាន  
អ្នកខ្លះចង់ឲ្យសកម្មភាពប្រភេទនេះឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុង  
ព្រះវិហារ ។

ក្នុងការផ្សាយដំណឹងល្អ យើងមិនត្រឹមតែចែករំលែកព្រះបន្ទូលប៉ុណ្ណោះ  
ទេ ប៉ុន្តែថែមទាំងធ្វើកិច្ចការសំខាន់ៗជាច្រើនទៀតដូចជា ថែទាំអ្នកជម្ងឺ ឬ  
ជួយអ្នកដែលមានសេចក្តីត្រូវការជំនួយចាំបាច់ជាដើម ។ មានគ្រួសារក្រីក្រ  
ជាច្រើនរស់នៅជុំវិញព្រះវិហារ ហើយនេះជាមូលហេតុដែលកម្មវិធីថ្នាក់  
ព្រះគម្ពីរសម្រាប់កុមារត្រូវបានធ្វើឡើងនៅទីនេះ ។ វាជួយដល់កុមារតូចៗ  
និងមនុស្សពេញវ័យឱ្យលូតលាស់ខាងព្រលឹងវិញ្ញាណ និងខាងរូបកាយ ។  
មិនតែប៉ុណ្ណោះសោធនពួកគេក៏ទទួលបានការពិនិត្យសុខភាពដោយឥត  
គិតថ្លៃថែមទៀតផង ហើយពួកគេត្រូវបានបង្រៀនពីសីលធម៌ និងសេចក្តី  
ស្រឡាញ់ក្នុងការជួយឱ្យពួកគេក្លាយទៅជាកុមារល្អ និងជាពលរដ្ឋល្អ  
នាពេលអនាគត ។



### កម្មវិធីមេរៀនថ្នាក់ថ្ងៃបរិសុទ្ធ

ប្រសិនបើលោកអ្នកមានទូរស័ព្ទដែលដំណើរការដោយ  
(Android) លោកអ្នកអាចទាញយកតាមរយៈ

[awrcambodia](https://www.facebook.com/awrcambodia)  
 [camadventist.org](http://camadventist.org)

កម្មវិធីបោះជំរុំយុវជនទូទាំងប្រទេសបានប្រារព្ធឡើងនៅភូមិថ្មី ជួលខេត្តសៀមរាបពីថ្ងៃទី០២ដល់០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ និងមានយុវជនចំនួន២៥០នាក់ចូលរួមក្នុងនោះ មាន១០០ នាក់មិនមែនជាគ្រីស្ទាន ។ យើងមានវាគ្មិនដូចជា ប៉ាស្ទ័រ Francis Amer ជាប្រធាន នាយកដ្ឋានយុវជនប្រចាំនៅ យូញាន ប៉ាស្ទ័រ លីម ផេង ជានាយកមិសិនកម្ពុជា លោក អ៊ុង ចន្ទវិជ្ជៈ ជាប្រធានយុវជននៃមិសិនកម្ពុជា និងលោក កាំង សៀក ធ័រ ជាហេព្រឹករបស់មិសិន ។ ប្រធានបទនីមួយៗ ត្រូវបានរៀបចំឡើងដើម្បីជំរុញឲ្យយុវជនមានសាមគ្គីភាព និងការលូតលាស់ជីវិតខាងព្រលឹងវិញ្ញាណ ។ អ្នកចូលរួម មានអំណររីករាយជាមួយនឹងការបោះជំរុំនេះណាស់រហូត ដល់ពួកគេស្រែកព្រមគ្នាឡើងថា "យើងចង់ឱ្យមានកម្មវិធី នេះម្តងទៀតនៅឆ្នាំ២០១៨" ។

ទោះបីយ៉ាងណាក៏ដោយ គោលបំណងនៃការបោះ ជំរុំនេះដើម្បីនាំយុវជនមកជួបជុំគ្នា ព្រមទាំងរៀនអំពីសាមគ្គី ភាព និងដើម្បីលើកស្ទួយជីវិតរបស់គ្រីស្ទានជាពិសេសដើម្បី ផ្សាយដំណឹងល្អដល់យុវជនមិនមែនជាគ្រីស្ទានទាំងអស់ ។



**កម្មវិធីបោះជំរុំយុវជនទូទាំងប្រទេស**

សូមសរសើរដល់ព្រះជាម្ចាស់ ពេលយើងឃើញយុវជនមានអំណររីករាយ និងការអធិស្ឋានចាំយាមនៅរាល់ពេលព្រឹកជាមួយមិត្តភក្តិរបស់ពួកគេតាម ក្រុមតូចៗក្នុងជំរុំទាំងមូល ។ នេះជាផ្នែកមួយដ៏សំខាន់បំផុតក្នុងពេលបោះជំរុំ យុវជនមានបទពិសោធន៍យ៉ាងជិតស្និទ្ធជាមួយព្រះដ៏ខ្ពស់បំផុត ។ ទំនុកចិត្ត និងស្មារតីក្រុមត្រូវបានពង្រឹងនៅពេលដែលពួកគេបានសហការជាក្រុមផ្សេងៗ គ្នាតាមរយៈសកម្មភាពនានា ។

ដោយវាជាការបោះជំរុំមួយដ៏មានលទ្ធផលល្អ នាយកដ្ឋានយុវជនមាន គម្រោងរៀបចំព្រឹត្តិការណ៍បែបនេះទៀតយ៉ាងហោចណាស់នៅរៀងរាល់ពីរ ឆ្នាំម្តង ។ ទន្ទឹមនឹងនេះយើងខ្ញុំជានាយកដ្ឋានយុវជនសូមអំពាវនាវដល់ថ្នាក់ ដឹកនាំព្រះវិហារ ដើម្បីការជំរុញ និងគាំទ្រដល់យុវជនឱ្យបានចូលរួមក្នុង សកម្មភាពបែបនេះ ។ កម្មវិធីនេះរៀបចំឡើងសម្រាប់យុវជនជាគ្រីស្ទាន និង យុវវ័យមិនមែនជាគ្រីស្ទាន ។



**ខ្ញុំពិតជាជឿមែន !**

គម្ពីរម៉ាឡាគី ៣:១០ ចែងថា "ចូរនាំយកដង្វាយ១ភាគក្នុង ១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីអោយមានស្បៀង អាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឲ្យ បើអញ មិនបើកទ្វារស្ថានសួគ៌ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មាន កន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេស៊ូវ នៃពួកពលបរិវារ" ។ ខ្ញុំពិតជាជឿលើខនេះព្រោះព្រះពិតជា ប្រទានពរដល់ខ្ញុំច្រើនជាងអ្វីដែលខ្ញុំត្រូវការ ។

ខ្ញុំឈ្មោះសារី ប្តីរបស់ខ្ញុំឈ្មោះជីវហាក់ ។ ច្រើនឆ្នាំកន្លងមក គ្រួសារខ្ញុំក្រណាស់ ។ រៀងរាល់ថ្ងៃយើងទៅធ្វើការងារសំណង់ បើគ្មានការងារសំណង់ទេ យើងធ្វើការងារជាងឈើ ។ ចំណូល ប្រចាំថ្ងៃសម្រាប់តែមួយថ្ងៃៗប៉ុណ្ណោះ ។ ប្តីរបស់ខ្ញុំធ្វើការជាង ឈើអស់រយៈពេលជាច្រើនឆ្នាំរហូតដល់គាត់ចេះជំនាញខាង ជាងឈើ ។ គាត់ចង់បើកកន្លែងសិប្បកម្មតូចមួយនៅផ្ទះ ប៉ុន្តែខ្លះ លទ្ធភាព ។ ថ្ងៃមួយមិត្តរបស់ខ្ញុំម្នាក់ឈ្មោះ វ៉ាយ បានណែនាំពី ព្រះយេស៊ូវដល់យើង ។ ពេលនោះយើងគ្រាន់តែគិតអំពីការធ្វើ យ៉ាងណាដើម្បីឲ្យតែរស់ប្រចាំថ្ងៃ ។ យើងមិនបានយកចិត្តទុកដាក់

ចំពោះអ្វីដែលគាត់បានចែករំលែកទេ ។ ក្រោយមកទៀតគាត់នៅតែ ព្យាយាមប្រាប់ព្រះយេស៊ូវដល់យើងជាច្រើនដងទៀត ។ ថ្ងៃមួយ យើង មិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែយើងហាក់មានអារម្មណ៍ចង់ស្វែង យល់ថែមទៀតពីព្រះយេស៊ូវ ។

យើងបានចាប់ផ្តើមទៅព្រះវិហារជាមួយវ៉ាយ ហើយអ្នកជំរុញជំនុំ ម្នាក់បានសិក្សាព្រះគម្ពីរជាមួយយើង បន្ទាប់មកយើងចាប់ផ្តើមជឿលើ ព្រះគ្រីស្ទ ។ យើងបានសិក្សាអំពីថ្ងៃបរិសុទ្ធ និងដង្វាយមួយភាគក្នុង ដប់ ។ យើងគិតថា បើយើងមិនធ្វើការនៅថ្ងៃសៅរ៍ទេ យើងនឹងមិនមាន អាហារគ្រប់គ្រាន់ ។ ដូចគ្នាដែរ បើយើងថ្វាយដង្វាយមួយភាគក្នុងដប់ យើងនឹងមានប្រាក់កាន់តែតិចសម្រាប់ការរស់នៅ ។ ប៉ុន្តែ ប្តីរបស់ខ្ញុំ និង ខ្ញុំបានធ្វើតាមអ្វីដែលព្រះគម្ពីរបង្រៀន ហើយយើងជឿថា ព្រះនឹងផ្គត់ ផ្គង់សេចក្តីត្រូវការរបស់យើង ។ យើងសម្រេចចិត្តទៅព្រះវិហាររាល់ថ្ងៃ បរិសុទ្ធ និងថ្វាយដង្វាយមួយភាគដប់ រាល់សប្តាហ៍ពីប្រាក់ចំណូល ដែលយើងរកបានរាល់ថ្ងៃ ។ យើងបានអធិស្ឋានសុំព្រះឲ្យមានការងារ កាន់តែប្រសើរឡើង និងបានប្រាក់ចំណូលកាន់តែច្រើន ព្រះក៏បាន ឆ្លើយតបចំពោះការអធិស្ឋានរបស់យើង ។ តាមរយៈការកើនប្រាក់ ចំណូល យើងអាចរាប់រងការចំណាយប្រចាំថ្ងៃបាន រហូតអាចសន្សំ បានមួយចំនួនទៀត ។ ពីការសន្សំនេះ ខ្ញុំអាចសាងសង់ផ្ទះមួយនៅ ស្រុកស្រីស្នំក្នុងខេត្តសៀមរាប ។ ក្រោយមកយើងអាចទិញឧបករណ៍ មួយចំនួនក្នុងការបើកជាសិប្បកម្មផ្ទាល់ខ្លួននៅផ្ទះ ។ ដោយសារព្រះពរ ដែលព្រះបានប្រទានដល់គ្រួសារយើង ខ្ញុំអាចឃើញថា ព្រះបន្ទូល របស់ទ្រង់ជាការពិត ។ ព្រះប្រទានដល់យើងលើសពីអ្វីដែលយើងត្រូវ ការប្រសិនបើយើងទុកចិត្ត និងស្មោះត្រង់ចំពោះព្រះបន្ទូលទ្រង់ ។



**ការសម្រេចចិត្ត និងទិសដៅសម្រាប់ឆ្នាំថ្មី**

រយៈពេលមួយឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័សដូចជាមួយព្រៃព្រឹចក្តែក។ យើងម្នាក់ៗពិតជាមានបទពិសោធន៍ជាច្រើនពីឆ្នាំមុនដែលអាចជាមេរៀនសម្រាប់អនាគត។ យើងក៏បានឃើញព្រះពរជាច្រើនពីព្រះដែលទ្រង់បានប្រទានមក ទាំងនោះរួមមាន ភាពកក់ក្តៅនៃគ្រួសារដ៏អស្ចារ្យរបស់ព្រះ សេចក្តីស្រឡាញ់ពីមិត្តភក្តិល្អៗ សុខភាពមាំមួន និងការការពារពីព្រះជាម្ចាស់។

បេសកកម្មអាត់វេនទីស្តកម្ពុជាសូមអរគុណព្រះចំពោះព្រះពរដ៏បរិបូណ៌របស់ទ្រង់ដល់សមាជិកនៃពួកជំនុំព្រះវិហារសេរីនៃដេយ-អាត់វេនទីស្ត នៅទូទាំងប្រទេសឲ្យមានសន្តិភាព សេចក្តីអំណរសេចក្តីជំនឿ ជាពិសេសគឺ សេចក្តីស្រឡាញ់របស់ព្រះដែលបណ្តាលឱ្យមានសេចក្តីស្រឡាញ់កាន់តែច្រើនចំពោះគ្នាទៅវិញទៅ

មកតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទនៅឆ្នាំ២០១៧ ដែលទើបតែបានកន្លងទៅថ្មីនេះ។

ពេលនេះបេសកកម្មអាត់វេនទីស្តកម្ពុជា សូមគោរពអញ្ជើញអ្នកទាំងអស់គ្នាឱ្យផ្តោតអារម្មណ៍លើឆ្នាំថ្មី២០១៨ ជាមួយនិងការប្តេជ្ញាចិត្តរបស់យើងឡើងវិញ ឬលើការបន្តការប្តេជ្ញាចិត្តក្នុងការបម្រើព្រះ។ ដូចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកសាវ័កប៉ូលបានតាំងចិត្តថា មិនស្តាប់អ្វីក្រៅពីព្រះយេស៊ូវគ្រីស្ទ និងការដែលគេឆ្កាងទ្រង់តែមួយមុខគត់។ ព្រះគម្ពីរ កូរិនថូសទី១ ២:២។

តើអ្វីទៅជាទិសដៅសម្រាប់ឆ្នាំថ្មីរបស់អ្នក? តើទាំងទិសដៅពីរនេះនឹងក្លាយជាបេសកកម្មដែរឬទេ?

**ទីមួយ-**ការរស់ឡើងវិញហើយស្ថាបនាជំនឿរបស់អ្នក ព្រមទាំងទុកចិត្តលើព្រះឲ្យកាន់តែខ្លាំងឡើង។

**ទីពីរ-**នាំអ្នកថ្មីឲ្យជឿព្រះដែរ។

បេសកកម្មអាត់វេនទីស្តកម្ពុជាសូមលើកទឹកចិត្តដល់សមាជិករបស់ខ្លួនថា យ៉ាងហោចណាស់សមាជិកម្នាក់នាំអ្នកថ្មីម្នាក់មកថ្វាយព្រះអម្ចាស់។ វាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការត្រៀមខ្លួនសម្រាប់អ្វីដែលយើងកំពុងរង់ចាំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ។ ពេលយើងកំពុងត្រៀមខ្លួនយើង យើងក៏គួរតែជួយអ្នកដទៃឱ្យពួកគេត្រៀមខ្លួនសម្រាប់ថ្ងៃជំរុញរឿងនោះដែរ ដែលព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើងនឹងយាងចុះមក។

កិច្ចការក្នុងចំណោមបងប្អូនបាមនៅខេត្តក្រចេះគឺមានដំណើរការល្អ។ បច្ចុប្បន្ននេះ កិច្ចការរបស់ Frontier Frontier Missions (AFM) មានគ្រួសារអ្នកផ្សព្វផ្សាយដំណឹងល្អចំនួនបីគ្រួសារដែលផ្តោតលើបងប្អូនជនជាតិបាម ជាលទ្ធផលមានក្រុមថ្វាយបង្គំតាមផ្ទះតូចៗចំនួនពីរកំពុងរីកចម្រើនដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

គ្រួសារ Nicolaidess និង Hutchison បានប្រើប្រាស់ការងារផ្សព្វផ្សាយល្អតាមរយៈភ្នាក់ងារសុខភាព ជាមធ្យោបាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ហើយអ្នកចូលរួមមួយចំនួននៅក្នុងការថ្វាយបង្គំតាមផ្ទះរបស់ពួកគេមានទាំងខ្មែរនិងបាមដែលកើតឡើងដោយសារតែការងារទំនាក់ទំនងផ្ទាល់ខ្លួននេះឯង។ មានអ្នកចូលរួមជាខ្មែរពីរនាក់គឺ ធារី និងប៊ុរីរបស់នាង Madt បានមកចូលរួមថ្វាយបង្គំយ៉ាងទៀងទាត់រាល់សប្តាហ៍អស់រយៈពេលជាច្រើនខែមកហើយ។

នៅក្នុងភូមិមួយទៀតមានគ្រួសារ Timmins បានជួបជាមួយជនជាតិបាមមួយចំនួនដែលបានជឿព្រះយេស៊ូវរួចហើយ។ ពួកគេខ្លះបានជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះ Timmins រីករាយប្រមូលពួកគេរៀងរាល់សៀលថ្ងៃបរិសុទ្ធ និងល្ងាចថ្ងៃពុធដើម្បីបង្រៀនពួកគេបន្ថែមទៀតអំពីព្រះគម្ពីរ និងរបៀបដើរតាមព្រះយេស៊ូវដោយស្មោះត្រង់។ មានម្នាក់ក្នុងពួកគេបានមើលខ្សែភាពយន្តអំពីព្រះយេស៊ូវកាលពី២០ឆ្នាំមុន ហើយបានចាប់ផ្តើមជឿលើទ្រង់។ នាងក៏ធ្លាប់បានសុំបិទជាច្រើនលើកថា ព្រះយេស៊ូវបានប្រទានឱ្យនាង នូវការណែនាំ និងជំនួយ។ បុរសម្នាក់ទៀតបានទទួលយកព្រះយេស៊ូវជាអ្នក



**បេសកកម្មរបស់ AFM នៅកម្ពុជា**

សង្គ្រោះប្រហែល៤ឆ្នាំមកហើយ ហើយនិយាយថា ជីវិតរបស់គាត់បានផ្លាស់ប្តូរទាំងស្រុង។ យើងរីករាយ ដែលអ្នកទាំងពីរបានទទួលបុណ្យជ្រមុជទឹកជាលទ្ធផល នៃការងាររបស់ AFM សហការជាមួយនិងអ្នកដាំក្រុមជំនុំនៅក្រចេះ។ សូមសរសើរតម្កើងព្រះអម្ចាស់!

វត្តមានរបស់ Adventist Frontier Adventist នៅកម្ពុជាគឺដើម្បីជួយដល់បេសកកម្មអាត់វេនទីស្តកម្ពុជាក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សូមអធិស្ឋានសម្រាប់យើងខ្ញុំផង ពេលយើងខ្ញុំបន្តកិច្ចការនៅក្នុងចំណោមជនជាតិបាមសម្រាប់ព្រះយេស៊ូវ។ យើងខ្ញុំសូមសរសើរព្រះអម្ចាស់ដែលយើងទាំងអស់គ្នាអាចធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅដ៏អស្ចារ្យមួយនេះ!



## សួនមេអំបៅ

ព័ន្ធកិច្ចមណ្ឌល SALT មានមូលដ្ឋាននៅវត្តព្រះយេស៊ូខេត្តសៀមរាប បានធ្វើការរួមគ្នាជាមួយបេសកកម្មអាត់វេនទីស្តកម្ពុជាតាំងពីឆ្នាំ១៩៩៦មក។ កិច្ចការចម្បងនៅពេលបច្ចុប្បន្នផ្ដោតលើវិស័យអប់រំដោយមានសាលារៀនចំនួន៣ រួមទាំងការថែទាំក្មេងកំព្រា និងការផលិតសំភារៈផ្សព្វផ្សាយ។ សកម្មភាពទាំងនេះត្រូវចំណាយប្រាក់ SALT ពីងង្វែកលើព្រះដើម្បីប៉ះពាល់ចិត្តម្ចាស់ជំនួយក្នុងការជួយទ្រទ្រង់ព័ន្ធកិច្ចនេះ។ ព្រះបានផ្គត់ផ្គង់យ៉ាងច្រើនចំពោះសេចក្តីត្រូវការរបស់ SALT អស់រយៈពេល២២ឆ្នាំ។ ពេលយើងធ្វើការដោយសេចក្តីជំនឿ និងសម្លឹងមើលទៅព្រះដើម្បីផ្តល់ឲ្យនោះទ្រង់តែងតែ ឆ្លើយតាមនិងការអធិស្ឋានរបស់យើងជានិច្ច។

នៅឆ្នាំ២០១៤ ព្រះបានធ្វើការដើម្បីជម្រុញលោក Tim Maddocks ជាសហនាយកនៃ SALT ជាមួយនឹងគម្រោងដែលអាចជួយដល់ការងាររបស់ SALT ក្នុងខណៈពេលដែលបង្កើតការងារដែលមិនត្រូវការនៅថ្ងៃបរិសុទ្ធ និងបង្កើតឱកាសសិក្សាសម្រាប់យុវវ័យនៅសាលា កន្ត្រកអាត់វេនទីស្ត Kantrok Adventist School។ គម្រោងនេះគឺសួនមេអំបៅ Paradise Butterfly Paradise ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប សួនមេអំបៅ គឺជាទ្រង់មានទំហំ២៣០០ម៉ែត្រការ៉េដែលមានសួនច្បារស្រស់ស្អាត ទឹកធ្លាក់ និងស្រះទឹក នៅពេលគំរោងនេះសាសង់រួចវានឹងក្លាយទៅជាកន្លែងដែលមានមេអំបៅប្រហែលជា ២០០០ក្បាលរស់នៅ។ ភ្ញៀវទេសចរអាចទៅលេងសួនច្បារ

នេះបានដោយបង់ថ្លៃចូល ក៏ដូចជាទិញអាហារនៅកោដនីយដ្ឋានមេអំបៅ និងទិញវត្ថុអនុស្សាវរីយ៍នៅហាងលក់វត្ថុអនុស្សាវរីយ៍ក្នុងសួននេះតែម្តង។

អ្វីដែលគួរអោយរំភើបនោះគឺខណៈពេលដែលភ្ញៀវទេសចរកំពុងមកទស្សនាសួនមេអំបៅ នោះយើងនឹងមានឱកាសបង្ហាញពួកគេពីការតាក់តែងនៅក្នុងធម្មជាតិដែលចង្អុលបង្ហាញទៅកាន់អ្នកបង្កើត ព្រះនៃស្ថានសួគ៌ ហើយអាចចែករំលែកសារទេវតាទី១ នៅគម្ពីរវិវរណៈ ១៤:៧។ យើងសប្បាយ ដែលសួនមេអំបៅអាចជួយបេសកកម្មអាត់វេនទីស្តកម្ពុជាតាមរយៈដង្វាយមួយភាគក្នុងដប់ ពីបុគ្គលិក ការលក់សំបុត្រ លក់អាហារ និងលក់វត្ថុអនុស្សាវរីយ៍។

នេះជាគំរោងដ៏ធំមួយដែលកំពុងស្ថិតនៅក្រោម SALT ហើយបានចំណាយយ៉ាងច្រើន។ រហូតមកដល់ពេលនេះវាមិនទាន់បានបញ្ចប់នៅឡើយទេ។ ប៉ុន្តែ ព្រះនៅតែប្រទានពរនៅពេលយើងធ្វើកិច្ចការនេះដោយជឿ និងទុកចិត្តចំពោះទ្រង់។ នេះជាឧទាហរណ៍មួយ វាបានកើតឡើងនៅរសៀលថ្ងៃសុក្រ នៅម៉ោង៥ល្ងាច ពេលនោះខ្ញុំត្រូវបើកប្រាក់ខែដល់ក្រុមការងាររបស់យើងដែលមានប្រាក់សរុបប្រហែល ៥០០ដុល្លារ។ នៅម៉ោង៣រសៀលខ្ញុំគ្មានលុយទេ នោះខ្ញុំបានអធិស្ឋានសុំឱ្យព្រះជួយផ្ញើលុយឲ្យមុនម៉ោង៥ល្ងាច បើមិនដូច្នោះទេខ្ញុំត្រូវបញ្ឈប់ការងារសួនមេអំបៅហើយ។ ប្រហែលកន្លះម៉ោងក្រោយមកមានភ្ញៀវម្នាក់មកផ្ទះរបស់ខ្ញុំ ហើយប្រគល់ឱ្យខ្ញុំ៥០០ដុល្លារជាអំណោយ។ ព្រះបានឆ្លើយតបការអធិស្ឋានថ្ងៃឈ្នួលអ្នកសាងសង់ត្រូវបានបើកឲ្យហើយការងារសាងសង់ត្រូវបានធ្វើការបន្តទៀត។

ខណៈពេលដែលយុវជនត្រូវទទួលបានការអប់រំ និងបុគ្គលិកលក្ខណៈរបស់ពួកគេត្រូវបានតម្រង់តាំងពីនៅកុមារភាព ដើម្បីឲ្យមានទម្លាប់ពេញដោយគុណធម៌ ការចេះទប់ចិត្ត និងការចេះប៉ាន់ប្រមាណ ដូច្នេះពួកគេនឹងមានឥទ្ធិពលមកលើសង្គម។ ប្រសិនបើពួកគេត្រូវបានអប់រំ និងគ្រប់គ្រងឲ្យបានល្អទេ ជាលទ្ធផលពួកគេនឹងក្លាយទៅជាអ្នកដែលធ្វើអ្វីៗតាមតែចិត្តខ្លួនឯង មិនចេះប៉ាន់ប្រមាណចំពោះចំណង់ចំណូលចិត្ត ដូច្នេះ ឥទ្ធិពលអាក្រក់របស់ពួកគេនឹងជះមកលើសង្គមនាពេលអនាគត។ ក្រុមហ៊ុនដែលយុវវ័យចូលចិត្តទម្លាប់ដែលពួកគេបង្កើតនៅពេលនេះ និងគោលការណ៍ដែលពួកគេទទួលយក គឺជាលក្ខណៈនៃសង្គមសម្រាប់ឆ្នាំខាងមុខ។

**ជាឋានសួគ៌ដ៏ផ្អែមល្អបំផុត** - គេហដ្ឋាន គួរតែត្រូវបានបង្កើតឡើងឲ្យដូចជាពាក្យដែលបានបញ្ជាក់។ វាគួរតែជាស្ថានសួគ៌តូចមួយ



## Atmosphere of the Home

នៅលើផែនដីដូច្នេះដែរ គឺជាកន្លែងដែលមិត្តភាពត្រូវបានបណ្តុះឡើងជំនួសឱ្យការស្រឡាញ់ការសិក្សាដើម្បីបម្រើមិនរួច។ សុភមង្គលរបស់យើងអាស្រ័យលើការបណ្តុះឡើងនៃសេចក្តីស្រឡាញ់ ការអាណិតអាសូរ និងសុដ៏ធម៌ពិតប្រាកដចំពោះគ្នាទៅវិញទៅមក។